

**សេចក្តីថ្លែងការណ៍រួម
ស្តីពី**

**ការកំណត់កាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦ និង
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់**

យើង ក្រុមអង្គការ សមាគមនៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថា អីរ៉ា (ERA) និងអង្គការ សមាគមមិនមែនរដ្ឋាភិបាល ដែលមានឈ្មោះដូចខាងក្រោម សូមអំពាវនាវ និងស្នើឲ្យ៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំណត់ប្រតិទិននៃការចុះឈ្មោះបោះឆ្នោតថ្មី ដោយហេតុ ថា បច្ចុប្បន្ននេះ គ.ជ.ប បានធ្វើ និងរៀបចំរួចរាល់ហើយនូវបទបញ្ជា និងនីតិវិធីសំរាប់ការចុះឈ្មោះបោះឆ្នោត ដើម្បី រៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦។

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/ សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅក្នុងឆ្នាំ២០១៧ខាងមុខ ដើម្បីបង្កភាពងាយស្រួលដល់ការងារអប់រំ ផ្សព្វផ្សាយដល់រំ យុវជន ដែលនឹងត្រូវគ្រប់អាយុសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និងដើម្បីឲ្យពួកគេត្រៀមលក្ខណៈរួចរាល់ ក្នុងការ ទៅចូលរួមចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ។ ។

ភាគីម្ចាស់ជំនួយសម្រាប់ការបោះឆ្នោត និងកំណែទម្រង់ការបោះឆ្នោត រួមមាន ប្រទេសជប៉ុន និងសហភាព អឺរ៉ុបផ្តល់ជំនួយឧបករណ៍ និងសម្ភារៈបច្ចេកទេស និងមូលនិធិដែលនឹងត្រូវប្រើប្រាស់សម្រាប់ ការបោះឆ្នោតឲ្យទាន់ ពេលប្រតិទិននៃគ.ជ.ប និងស្របទៅតាមផែនការនៃការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី។

រាជរដ្ឋាភិបាលកម្ពុជាត្រូវរៀបចំ និងផ្តល់ថវិកាជាតិដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យបានគ្រប់ គ្រាន់ និងទាន់ពេលវេលា ដើម្បីស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ អាចប្រតិបត្តិការងារចុះឈ្មោះបោះ ឆ្នោត និងរៀបចំការបោះឆ្នោតរបស់ខ្លួនដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។

យើង ក្រុមអង្គការ សមាគមមិនមែនរដ្ឋាភិបាល និងក្រុមអង្គការ សមាគមនៃសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត បានត្រៀមលក្ខណៈសម្បត្តិ និងមានផែនការក្នុងការចូលរួមអង្កេតការណ៍ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត និងព្រមទាំងការអប់រំអ្នកបោះឆ្នោត ។

អង្គការដែលគាំទ្រ និងព័ត៌មានបន្ថែមសូមទាក់ទង៖

១. សមាគមADHOC	ប្រធាន លោក ធន សារាយ	០១៦ ៤៤០ ០៤៤
២. អង្គការ CDPO	នាយកប្រឹក្សាបត្តិ លោក ឆិន សៅរដ្ឋ	០១២ ៨៥១ ៨៤១
៣. អង្គការនិកហ្វិច	នាយកស្តីទី លោក សម គន្ធាមី	០១២ ៩៥៩ ៦៦៦
៤. អង្គការ CCC	នាយកប្រតិបត្តិ លោក សៀង សារឿន	០១៦ ៩០០ ៥០៣
៥. អគ្គលេខាធិការនៃ CHRAC	ប្រធាន លោក សួន ប៊ុនស័ក្តិ	០៩២ ៣៤៤ ៣៥៧
៦. អង្គការ CLEC	នាយកប្រតិបត្តិ លោក ញឹក សារិន	០១២ ៨០០៥៦១
៧. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា	នាយិកា លោកស្រី ចក់ សុភាព	០១១ ៩៤៣ ២១៣
៨. អង្គការ PDP-Center	នាយកប្រតិបត្តិ លោក យ៉ង់ គឹមអេង	០១៦ ៨២៨ ២១១
៩. អង្គការ YRDP	នាយកប្រតិបត្តិលោក ជាង សុខា	០១២ ៣៦០ ៤៦៤
១០. ក្រុមការងារសិទ្ធិលំនៅដ្ឋាន	នាយកប្រតិបត្តិ លោក សៀ ភារម្យ	០១២ ៨៥២ ៣២៥
១១. អង្គការខុមហ្វ្រែល	នាយកប្រតិបត្តិ លោក គល់ បញ្ញា	០១២ ៩៤២ ០១៧
១២. អង្គការ CISA	នាយកប្រតិបត្តិលោក ហ៊ឹម យន្ត	០១៦ ៣៦២ ២០៩